

ឯកសារសង្ខេប

រៀបចំជូនគណៈកម្មការទី២ ព្រឹទ្ធសភាទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង
សវនកម្ម

ស្តីពី

**ការអនុវត្ត និងត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិ
ក្នុងបរិបទវិបត្តិការ និងវិសហវិបត្តិការ**

រៀបចំដោយ: លោកស្រី អ៊ុយ ណារី

ជំនួយការដោយ: លោកស្រី តុប ដារី

រាជធានីភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១២

វិទ្យាស្ថានសភាកម្ពុជា



មាតិកា

សាវតារនៃក្រមខណ្ឌច្បាប់ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ក្រោមជាតិ	1
I. ការអភិវឌ្ឍនៃក្រមខណ្ឌច្បាប់ និងគោលនយោបាយ	1
១. ការអភិវឌ្ឍច្បាប់	1
១.១ រដ្ឋធម្មនុញ្ញកម្ពុជា (វិសោធនកម្មឆ្នាំ ២០១០)	2
១.២ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិខេត្ត ក្រុង (១៩៩៨)	2
១.៣ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (២០០១)	2
១.៤ ច្បាប់រៀបចំអង្គការស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ(២០០៨)	3
២. ក្របខ័ណ្ឌគោលនយោបាយ	3
II. ប្រព័ន្ធហិរញ្ញវត្ថុ	4
III. ដៃគូអភិវឌ្ឍ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ	6
IV. សេចក្តីសន្និដ្ឋាន	8
ឯកសារយោង	9
ឧបសម្ព័ន្ធ	11

ការអនុវត្ត និងត្រួតពិនិត្យថវិកាថ្នាក់ក្រោមជាតិ ក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ

ឯកសារសង្ខេបនេះផ្តល់ព័ត៌មានគន្លឹះ ជូនគណៈកម្មការទី២ ទាក់ទងនឹង បេសកកម្មស្វែងរក ព័ត៌មានចាប់ពីថ្ងៃទី ១១ -១៤ មីនា ២០១៤ លើប្រធានបទស្តីពី “ការអនុវត្ត និងត្រួតពិនិត្យ ថវិកាថ្នាក់ក្រោមជាតិក្នុងបរិបទវិមជ្ឈការ និងវិសហមជ្ឈការ ” នៅខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប។

សាវតារនៃក្របខ័ណ្ឌច្បាប់ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ថ្នាក់ក្រោមជាតិ

កម្មវិធីវិមជ្ឈការនៅកម្ពុជា គឺជា សមិទ្ធផលអស់រយៈពេលជាច្រើនទសវត្សរ៍ នៃកំណែទម្រង់ ច្បាប់ និងគោលនយោបាយ ដែលចាប់ផ្តើមដំបូងតាមរយៈកម្មវិធីសីលា (SEILA)¹ ឆ្នាំ ១៩៩៦។ បន្ទាប់ពីមានសង្គ្រាម និង ចលាចលសង្គមអស់ជាច្រើនឆ្នាំ គោលបំណងដំបូង របស់កម្មវិធី សាកល្បងនេះគឺ ការរៀបចំមូលដ្ឋានដើម្បី ផ្សះផ្សារជាតិ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ។ ទោះជាយ៉ាងណាក៏ដោយ ប្រពន្ធនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងការអភិវឌ្ឍជនបទត្រូវបាន បង្កើតឡើងក្នុងខេត្តចំនួនប្រាំ ដែលត្រូវបានពង្រីកទៅគ្រប់ម្ភៃបួនខេត្ត ក្រុងក្នុង ឆ្នាំ ២០០៣ ក្នុងដំណាក់កាលលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងការធ្វើផែនការចូលរួម ។

I. ការអភិវឌ្ឍន៍នៃក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ

១. ការអភិវឌ្ឍច្បាប់

ផ្នែកខាងក្រោមនេះនឹងផ្តល់នូវទិដ្ឋភាពសង្ខេបពីក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ ដែល ទាក់ទងនឹងការអនុវត្ត និងអភិវឌ្ឍនៃកំណែទម្រង់គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ។

¹ ធនាគារពិភពលោក, កម្មវិធីសីលារបស់ប្រទេសកម្ពុជា: វិធីសាស្ត្រវិមជ្ឈការដើម្បីអភិវឌ្ឍជនបទ និងកាត់បន្ថយភាពក្រីក្រ (កម្ពុជា: ធនាគារពិភពលោក, ២០០៤), ទ.១.

១.១ រដ្ឋធម្មនុញ្ញកម្ពុជា (វិសោធនកម្មឆ្នាំ ២០១០)

មាត្រា ៣ បានចែងថា ព្រះរាជាណាចក្រ កម្ពុជាជារដ្ឋដែលមិនអាចបំបែកបាន។ រដ្ឋធម្មនុញ្ញ មិនបានសំដៅលើវិមជ្ឈការ និងវិសហមជ្ឈការទេ ប៉ុន្តែមាត្រា ១៤៥ បានលើកឡើងថា ទឹកដី នៃព្រះរាជាណាចក្រចែកជា រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ, ឃុំ សង្កាត់។

- មាត្រា ៥១ ចែងពីការបែងចែកអំណាច ដាច់ពីគ្នារវាងអំណាចនីតិបញ្ញត្តិ, នីតិប្រតិបត្តិ និង អំណាចតុលាការ។
- មាត្រា ១៤៦ ចែងថា រាជធានី ខេត្ត, ក្រុង, ស្រុក, ខណ្ឌ, ឃុំ សង្កាត់ ត្រូវគ្រប់គ្រងតាម លក្ខខណ្ឌ ដែលមានចែងក្នុងច្បាប់រៀបចំអង្គការ។

១.២ ច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិខេត្ត ក្រុង (១៩៩៨)

ច្បាប់នេះបានបង្ហាញពីមូលដ្ឋានសម្រាប់ការរៀបចំធ្វើសេចក្តីព្រាងច្បាប់គ្រប់គ្រងហិរញ្ញវត្ថុរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែល បច្ចុប្បន្នកំពុងព្រាង។ បច្ចុប្បន្ន ច្បាប់នេះត្រូវបានប្រើប្រាស់ និង អនុញ្ញាតអោយអភិបាល និងអភិបាលរងខេត្ត ក្រុងធ្វើការ គ្រប់គ្រងថវិកា និងទ្រព្យសម្បត្តិ តាងនាមអោយរដ្ឋាភិបាលកណ្តាល²។

១.៣ ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (២០០១)

ច្បាប់នេះបានបង្កើតការគ្រប់គ្រងរដ្ឋបាលគ្រប់ឃុំ/សង្កាត់ទាំងអស់នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយវិមជ្ឈការ។ ច្បាប់នេះចែងថា ឃុំនីមួយៗ ត្រូវមានក្រុមប្រឹក្សាមួយ ដែលហៅថាក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សានីមួយៗមានអំណាចក្នុងការគ្រប់គ្រងកិច្ចការមូលដ្ឋាន នៅក្នុងឃុំរបស់ខ្លួន។ គួរកត់សម្គាល់ថា មាត្រា៤នៃច្បាប់នេះបានចែងថា អំណាចគ្រប់គ្រង និងដឹកនាំរបស់ឃុំ ការគ្រប់គ្រងរបស់ឃុំ(ឃុំសង្កាត់)គឺ ទទួលបានពីការបោះឆ្នោតដោយផ្ទាល់។ ជាងនេះទៅទៀត មាត្រា១១ បានចែងថា ក្រុមប្រឹក្សាឃុំ គឺត្រូវបោះឆ្នោតជ្រើសរើសដោយ ផ្ទាល់ពីប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនសម្រាប់អាណត្តិរយៈពេល០៥ ឆ្នាំ ។

²Tariq H. Niazi, Deconcentration and Decentralization in Cambodia (ហ្វីលីពីនៈធនាគារអភិវឌ្ឍន៍អាស៊ី, ២០១១), ៩.១០១.

១.៤ ច្បាប់រៀបចំអង្គការស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ(២០០៨)

ច្បាប់នេះមានសារៈសំខាន់ណាស់ក្នុងក្របខ័ណ្ឌវិមជ្ឈការ និងវិសហមជ្ឈការ : មាត្រា៨ បានបញ្ជាក់ពីរាជធានី ខេត្ត ក្រុង ស្រុក ក ខណ្ឌ ជានីតិបុគ្គលសាធារណៈគ្រប់គ្រងតាមគោលការណ៍រដ្ឋបាលឯកភាព។ រដ្ឋបាលថ្នាក់ក្រោមជាតិកម្រិតនីមួយៗត្រូវអនុវត្ត លើកកម្ពស់ និងទ្រទ្រង់ការអភិវឌ្ឍបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ប៉ុន្តែផ្ទុយពីថ្នាក់ឃុំ ក្នុងមាត្រា ១៤ នៃច្បាប់រៀបចំអង្គការបានលើកឡើងថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ក ខណ្ឌ គឺ បោះឆ្នោតជ្រើសរើសអសកល តាមនីតិវិធីនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង, ក្រុមប្រឹក្សាស្រុក, ក្រុមប្រឹក្សាខណ្ឌ។

២. ក្របខ័ណ្ឌគោលនយោបាយ

ចេញពីទស្សនៈគោលនយោបាយជាតិ រាជរដ្ឋាភិបាលកម្ពុជា(RGC)បានចាប់ផ្តើមផ្សព្វផ្សាយកម្មវិធីដំណើរការក្របខ័ណ្ឌយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈការ (យុទ្ធសាស្ត្រ D&D) ក្នុងឆ្នាំ ២០០៥ ក្នុងគោលដៅចម្បងគឺ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ បន្តការធ្វើវិមជ្ឈការសារពើពន្ធ និងបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីបង្កើនប្រភពចំណូលរបស់ខ្លួននៅកម្រិតថ្នាក់ឃុំ ។ ក្របខ័ណ្ឌយុទ្ធសាស្ត្រឆ្នាំ ២០០៥ នេះគឺជាឯកសារគោលដែលនាំឲ្យមានច្បាប់រៀបចំអង្គការឆ្នាំ២០០៨។

បន្ថែមពីលើក្របខ័ណ្ឌច្បាប់ និងដើម្បី លើកកម្ពស់យុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈការ ឆ្នាំ ២០០៥ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NP-SNDD) ត្រូវបានបង្កើតឡើង និង បានអនុម័តជាផ្លូវការដោយទីស្តីការគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ ២០១០ ។ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NP-SNDD) បានដាក់ចេញនូវរបៀបវារៈរយៈពេល ១០ឆ្នាំរបស់រាជរដ្ឋាភិបាល ដើម្បីអនុវត្តយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈការ ។

កម្មវិធីចម្បងចំនួន០៥ត្រូវបានកំណត់ដូចខាងក្រោម:

- ១. ការអភិវឌ្ឍស្ថាប័នថ្នាក់ក្រោមជាតិ
- ២. ការអភិវឌ្ឍភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស
- ៣. ការផ្ទេរមុខងារ និងធនធាន

៤. ថវិកាថ្នាក់ក្រោមជាតិ, ប្រពន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ

៥. ការគាំទ្រស្ថាប័នសម្រាប់ដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

ប៉ុន្តែគោលនយោបាយទាំងនេះ នៅមិនទាន់បានបញ្ជាក់ច្បាស់ពី តួនាទី សមត្ថកិច្ច និងមុខងាររបស់រដ្ឋបាលកម្រិតនីមួយៗទេ។ ទន្ទឹមនឹងនេះផងដែរក្នុងឆ្នាំ ២០១០ គណៈកម្មការជាតិសម្រាប់អភិវឌ្ឍន៍តាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(NCDD)³ ក៏បានបង្កើតផែនការប្រតិបត្តិរយៈពេល៣ឆ្នាំដំបូង (IP3, 2011) ផងដែរ ។ នេះគឺជាគណៈកម្មការអន្តរក្រសួង ដែលបានបង្កើតឡើងដើម្បីគាំទ្រការងាររបស់ក្រសួងក្នុងកម្រិតបច្ចេកទេសនិង ឯជួយសម្របសម្រួលក្នុងការអនុវត្តនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NP-SNDD) លើកដំបូង។ ប៉ុន្តែនេះជាកម្មវិធីមួយដែលមានភាពស្មុគស្មាញ ហើយមានមហិច្ឆតាខ្ពស់ក្នុងការអនុវត្ត រួមទាំងជាមួយគ្រប់ ដៃគូពាក់ព័ន្ធទាំងអស់។ ឯការ សម្របសម្រួល/សហការរវាងក្រសួងនីមួយៗក៏នៅមានបញ្ហាប្រឈមច្រើនដែរ។ ដូច្នេះសកម្មភាពជាច្រើនត្រូវបានអូសបន្លាយក្នុងការអនុវត្តជាច្រើនឆ្នាំ ។

II. ប្រព័ន្ធហិរញ្ញវត្ថុ

ផ្នែកខាងក្រោមពន្យល់ជាសង្ខេបពីច្បាប់ដែលពាក់ព័ន្ធនឹងប្រព័ន្ធហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជារួមទាំងច្បាប់រៀបចំអង្គការ(២០០៨) ច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (២០០៨) និងសេចក្តីព្រាងច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋបាលថ្នាក់ក្រោមជាតិ(កែសម្រួលចុងក្រោយឆ្នាំ ២០០៨)។

គួរកត់សម្គាល់ថា មានភាពខុសគ្នាមួយចំនួន រវាងច្បាប់រៀបចំអង្គការ និងច្បាប់ស្តីពី ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈដូចខាងក្រោម:

ច្បាប់រៀបចំអង្គការផ្តល់ស្វ័យភាពច្រើនដល់ក្រុមប្រឹក្សាដែលជាប់ឆ្នោតក្នុងការគ្រប់គ្រងថវិកាចំណូលសារពើពន្ធមូលដ្ឋាន និងចំណូលមិនមែនសារពើពន្ធចែលរៀបរាប់ ក្នុងមាត្រា ២៤៤ ខាងក្រោម:

- " ក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខេត្ត, ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុកមានសិទ្ធិទទួលចំណូលពីមូលដ្ឋាន, ជាតិ និងប្រភពចំណូលផ្សេងទៀត អនុលោមតាមច្បាប់ ស្តីពី

³ ទាញយកពី <http://www.ncdd.gov.kh/en/about-ncdd>

របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលត្រូវបាន
បង្កើតស្របទៅនឹងច្បាប់នេះ និងច្បាប់ស្តីពីប្រពន្ធិហិរញ្ញវត្ថុសាធារណៈ ។”

- “ក្រុមប្រឹក្សាខណ្ឌ និងក្រុមប្រឹក្សាសង្កាត់មានថវិកាសម្រាប់អនុវត្តមុខងារ និងភារកិច្ចរបស់
ខ្លួន ដែលនឹងត្រូវបញ្ចូលក្នុងថវិការបស់ក្រុមប្រឹក្សារាជធានី និងក្រុង”

ម្យ៉ាងវិញទៀត ច្បាប់ស្តីពី ប្រពន្ធិហិរញ្ញវត្ថុសាធារណៈ ច្រើនផ្តល់នូវវិធីសាស្ត្រមជ្ឈការក្នុងការ
គ្រប់គ្រង និងត្រួតពិនិត្យថវិកា។

-មាត្រា ៣៤និងមាត្រា ៣៥ ចែងថា អភិបាលត្រូវរៀបចំគម្រោងយុទ្ធសាស្ត្រថវិកា និង
ថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (SNAs) តាមប្រតិទិន និងគោលការណ៍ណែនាំ ដែល
បានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងអោយស្របតាមសារព័ត៌មានណែនាំ
របស់ក្រសួងដែលដាក់ចេញ។ ផ្ដោតសំខាន់ជាងនេះទៅទៀត មាត្រា ៣៥ បានចែងថា:

- មាត្រា ៣៥(១) ផែនការយុទ្ធសាស្ត្រថវិកាត្រូវរៀបចំពីខែមីនា ដល់ខែឧសភាជារៀងរាល់ឆ្នាំ
- មាត្រា ៣៥(២) កញ្ចប់ថវិកាត្រូវរៀបចំពីខែមិថុនា ដល់ខែកញ្ញាជារៀងរាល់ឆ្នាំ
- មាត្រា ៣៥(៣) ថវិកានៅរដ្ឋបាលថ្នាក់ក្រោមជាតិ (SNAs) ត្រូវអនុម័តចាប់ពីខែតុលា ដល់ខែ
ធ្នូជារៀងរាល់ឆ្នាំ

ជាងនេះទៅទៀតក្នុងសប្តាហ៍ទី១ នៃខែតុលាជារៀងរាល់ឆ្នាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(MEF) នឹងផ្ញើគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (SNAs) ទៅកាន់ទីស្តីការគណៈរដ្ឋ
មន្ត្រីដើម្បីពិនិត្យ និងអនុម័ត។ នៅក្នុងផែនការថវិកាមានជំពូកមួយស្តីពី សេចក្តីព្រាងច្បាប់
ថវិកាជាតិប្រចាំឆ្នាំ ។ បន្ទាប់មកសេចក្តីព្រាងច្បាប់នេះត្រូវដាក់ជូន រដ្ឋសភាដើម្បីអនុម័តក្នុង
សប្តាហ៍ទីមួយនៃខែវិច្ឆិកា រួចដាក់ជូនព្រឹទ្ធសភាដើម្បីអនុម័តចុងក្រោយក្នុងសប្តាហ៍ដំបូងនៃ
ខែធ្នូ។ ការអនុម័តផែនការថវិកាចុងក្រោយត្រូវធ្វើត្រឹមថ្ងៃទី២៥ ខែធ្នូ នៃឆ្នាំនីមួយៗ។

សង្ឃឹមថា ភាពមិនស្របគ្នារវាងច្បាប់រៀបចំអង្គការ និងច្បាប់ស្តីពីប្រពន្ធិហិរញ្ញវត្ថុសាធារណៈ
នឹងត្រូវដោះស្រាយ បន្ទាប់ពីច្បាប់ ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិ របស់
រដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) ដែលបច្ចុប្បន្ន កំពុងព្រាង (កែសម្រួលលចុងក្រោយឆ្នាំ២០០៨)
ត្រូវ បានអនុម័ត។ ច្បាប់នេះនៅពេលអនុម័តរួច វានឹងជួយ កំណត់បន្ថែមពីការទទួលខុសត្រូវ
និង ការ គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ របស់រដ្ឋបាលថ្នាក់ក្រោមជាតិថវិកា និងការគ្រប់

គ្រងថវិកា ការទទួលខុសត្រូវ ការរៀបចំការអនុម័ត និងការប្រតិបត្តិថវិកានៅថ្នាក់ក្រោមជាតិ ក៏ដូច ជាការគ្រប់គ្រងទ្រព្យសម្បត្តិនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ទាក់ទងទៅនឹងសេចក្តីព្រាងច្បាប់ស្តីពី របបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ:

- មាត្រា ១៥ នៃសេចក្តីព្រាងច្បាប់នេះបានចែងថា រតនាគាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើរតួជាគណនេយ្យសាធារណៈសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវទទួលខុសត្រូវ ចំពោះការងារដូចខាងក្រោម:
 - ការប្រមូល ឬ ទទួលចំណូលសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ;
 - ប្រតិបត្តិការអាណត្តិបើកប្រាក់ដែលចេញដោយអភិបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
 - ការគ្រប់គ្រង និងផ្តល់មូលនិធិសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ
 - ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យបានទៀងទាត់
 - ការរៀបចំ និង រក្សារាល់ឯកសារទាំងអស់ ដែលទ្រទ្រង់អន្តរកម្មចំណូល ចំណាយ និងការកំណត់ត្រាគណនេយ្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
- មាត្រា ១៦ នៃសេចក្តីព្រាងច្បាប់នេះចែងថា ប្រធាននាយកដ្ឋានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ , ប្រធានរតនាគារ, ប្រធានសាខាពន្ធដារ ឬ ការិយាល័យពន្ធដារ ដែលស្ថិតក្នុងសមត្ថកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងទទួលបានប្រតិភូកម្មណាចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ និងគណៈអភិបាលក្នុងការអនុវត្តច្បាប់នេះ។

III. ដៃគូអភិវឌ្ឍ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

នៅពេលដែលមានដៃគូអភិវឌ្ឍន៍ជាច្រើនចូលរួមគាំទ្រការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ផ្នែកនេះនឹងផ្តោតលើធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលជាដៃគូគាំទ្រដ៏ចម្បងទាំងផ្នែកថវិកា និងបច្ចេកទេសទៅលើការងារកែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(D&D) ចាប់តាំងពីឆ្នាំ២០០៣ មកម៉្លេះ ។ ជាក់ស្តែងយោងតាមរបាយការណ៍ ឆ្នាំ ២០១១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរួមចំណែកជាថវិកាលើការងារកែទម្រង់នេះ ចំនួនប្រមាណ ៨៥.៤ លានដុល្លារ អាមេរិក ដែល ក្នុងនោះ ៦៨ លានដុល្លារ អាមេរិកជាជំនួយ

ឥតសំណងសម្រាប់គម្រោងជួយក្នុងការអភិវឌ្ឍ⁴ ។ នៅពេលនោះមានគម្រោងមួយឈ្មោះ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កម្មវិធីអភិវឌ្ឍន៍ជនបទ” ដែលជាជំនួយឥតសំណងសម្រាប់អនុកម្មវិធី (SP1) និង ជាជំនួយថវិកា” ដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ការអភិវឌ្ឍជនបទ គម្រោងដែលនៅសល់គឺទាក់ទងច្រើនទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសនៅតំបន់បឹងទន្លេសាប ខេត្តបាត់ដំបង និងសៀមរាប។

ក្នុងរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពី “វិមជ្ឈការ និងវិសហមជ្ឈការ ” (២០១១), អ្នកនិពន្ធបានលើកឡើងនូវបញ្ហាជាច្រើនដែលពាក់ព័ន្ធនឹងការអនុវត្តគម្រោង។ យោងតាមលទ្ធផលនៃករណីសិក្សាដែលបានពិនិត្យដោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB)⁵ មានចំណុចមួយចំនួន ដែលសង្ខេបជូនដូចខាងក្រោម:

- គម្រោងនិរន្តរភាពនៃជីវភាពនៅបឹងទន្លេសាប បានផ្តល់ថវិកាជំនួយដល់ឃុំ ចំនួន៣៧ តាមរយៈមូលនិធិជីវភាពសហគមន៍(CLF) ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងជួយបង្កើតសកម្មភាពប្រមូលចំណូល និងការនេសាទសហគមន៍។ ដោយសារឃុំ ដែលទទួលបានប្រយោជន៍ពីមូលនិធិជីវភាពសហគមន៍(CLF) មានចំនួនកម្រិត បានបង្កអោយមានការកើនឡើងនូវអសមធម៌ក្នុងការផ្តល់មូលនិធិរវាងឃុំនានា ដែលបញ្ហានេះនាំឲ្យមានការរាំងស្ទះដល់កិច្ចខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុង ការលើកកម្ពស់សមធម៌ ។ លើសពីនេះទៅទៀត មូលនិធិជីវភាពសហគមន៍(CLF) បានរួមបញ្ចូលការចំណាយយ៉ាងខ្ពស់សម្រាប់អ្នកពិគ្រោះយោបល់ខាងក្រៅតាមរយៈការផ្តល់ជាវិភាជន៍ប្រាក់ឈ្នួល។
- អប្រសិទ្ធភាពនៃការអនុវត្តគម្រោងនេះ : ធនាគារអភិវឌ្ឍអាស៊ី(ADB) និងរដ្ឋបាលថ្នាក់ក្រោមជាតិ (SNA) មានរបៀបនៃការសំរេច ប្រព័ន្ធគណនេយ្យ សវនកម្ម និងវិធានក្នុងការធ្វើរបាយការណ៍ខុសៗគ្នា ដែលនាំ អោយមានការបំពេញការងារត្រួតស៊ីគ្នា ជាពិសេសក្នុងស្ថានភាពដែលធនធានមានកម្រិត។
- វិធីសាស្ត្រអនុវត្តគម្រោងរបស់ម្ចាស់ជំនួយ និងវិធីសាស្ត្រកម្មវិធីស្ថាប័ន: ដោយសកម្មភាពភាគច្រើនរបស់ម្ចាស់ជំនួយអនុវត្តតាមរយៈគម្រោងដែលមានកម្រិតធនធាន និងមាន

⁴ Tariq H. Niazi, Deconcentration and Decentralization in Cambodia (ហ្វ៊ីលីពីន:ធនាគារអភិវឌ្ឍអាស៊ី,២០១១), ទ.៨៦-៩៤.

⁵ Tariq H. Niazi, Deconcentration and Decentralization in Cambodia (ហ្វ៊ីលីពីន:ធនាគារអភិវឌ្ឍអាស៊ី, ២០១១), ទ. ៨៥-៨៦,៨៨.

កាលបរិច្ឆេទច្បាស់លាស់ ដែលមានលក្ខណៈផ្ទុយគ្នាទៅនឹងវិធីសាស្ត្រការងាររបស់ កម្មវិធីស្ថាប័ន ដែលមានគោលដៅធានានូវនិរន្តរភាព និងគណនេយ្យភាពរយៈពេល វែងនៅគ្រប់កម្រិតទាំងអស់នៃរដ្ឋបាលថ្នាក់ក្រោមជាតិ(SNA)។

- សវនកម្មផ្ទៃក្រៅរបស់ឃុំត្រូវតែពង្រឹងតាមរយៈអាជ្ញាធរសវនកម្មជាតិ ដោយគិតពីលក្ខណៈ ពិសេសនៃជំនួយរបស់ដៃគូអភិវឌ្ឍន៍។

លើសពីនេះទៅទៀតដៃគូអភិវឌ្ឍន៍ដូចជា មូលនិធិសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិ កុមារអន្តរជាតិ(UNICEF) កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) អង្គការសហព័ន្ធអាល្លឺម៉ង់ ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) និងសហគមន៍អឺរ៉ុប(EU) ក៏បានដើរតួជាអ្នកផ្តល់ ប្រឹក្សាសម្រាប់ក្រសួងសំខាន់ៗ រួមមានទាំង លើការងារអប់រំ សុខាភិបាលនិងផែនការរដ្ឋបាល មាន ការលំបាកក្នុងការសម្របសម្រួលលើការងារកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍន៍ទាំងនេះ ទាក់ ទងនឹងការគាំទ្រការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ។

IV. សេចក្តីសន្និដ្ឋាន

យើងឃើញថា នៅមានភាពស្មុគស្មាញចម្បងៗខ្លាំងក្នុងការអនុវត្ត ទោះបីជាមាន ការរីកចម្រើន គួរឲ្យកត់សម្គាល់ទាក់ទងនឹងការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងរយៈពេលប៉ុន្មាន ទសវត្សរ៍នេះក៏ដោយ ។ កត្តាដ៏សំខាន់ពីរដែលត្រូវតែដោះស្រាយ ដើម្បីធានាការរីកចម្រើន នៃកំណែទម្រង់រួមមាន៖ កត្តាទីមួយត្រូវមានការបញ្ជាក់ឲ្យបានច្បាស់លាស់ពីតួនាទីភារកិច្ច របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ និងបញ្ចប់នូវភាពមិនច្បាស់លាស់នេះ ។ កត្តាទីពីរ ក្របខណ្ឌ គតិយុត្តិក្នុងការផ្តល់ហិរញ្ញប្បទាន និងការកសាងសមត្ថភាព ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុ និង គណនេយ្យភាពក៏ត្រូវតែបញ្ជាក់ឲ្យបានច្បាស់លាស់ និងត្រូវបញ្ចប់ដែរ (អនុកម្មវិធីទី៤, ផែន ការណ៍អនុវត្តរយៈពេល ៣ឆ្នាំ, ២០១១) ។ ទិដ្ឋភាពដ៏សំខាន់នៃកំណែទម្រង់ទាំងពីរនេះគឺ ជា កត្តាដ៏សំខាន់ក្នុងការធានាជោគជ័យក្នុងការអភិវឌ្ឍ និងអនុវត្ត កំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងដំណើរការឆ្ពោះទៅមុខ។ បន្ថែមពីនេះទៅទៀតនៅពេលដែលដៃគូអភិវឌ្ឍន៍ បាននាំមកនូវការគាំទ្រជាច្រើន ទាំងលើ បច្ចេកទេសនិងហិរញ្ញវត្ថុ ដើម្បីជំរុញការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បញ្ហា មួយចំនួនត្រូវបានលើកឡើង ដូចដែលបាន រៀបរាប់សង្ខេបខាងលើរួមមានទាំងវិធីសាស្ត្រ ការអនុវត្តគម្រោងធៀបនឹងវិធីសាស្ត្រកម្មវិធី ជាតិ ដែលមានលក្ខណៈទូលំទូលាយ។

ឯកសារយោង

Draft Law on Financial Regime and Property Management for Sub-National Administrations, last modified 2012, http://www.cambodianbudget.org/userfiles/Law_Sub-National_Finance_2008_EN.pdf.

Kimchoeun Pak and David Craig, Accountability and Public Expenditure Management in Decentralized Cambodia (Cambodia: CDRI Working Paper 38, 2008).

Ministry of Interior (Cambodia, Situation Analysis of Provincial/Municipal and District/Khan Administration in Cambodia, 2008).

National Assembly (Cambodia, Law on Administration of Communes, 2001).

National Assembly (Cambodia, Law on Taxation, 1997).

National Committee to Support the Commune/Sangkats(Cambodia, Sub-Decree on the Establishment of the Communes/Sangkats Fund, 2002).

NCDD Annual Work Plan (Cambodia, IP3 Extension 2013 of NP-SNDD: 2014 NCDD Annual Work Plan and Budget, 2014).

NCDD Annual Work Plan (Cambodia, IP3: 2013 NCDD Annual Work Plan and Budget, 2013).

Olajumoke Ayandele, Nary Ung and Mathew Tschabold, Assessment of Design Options for the Sub-National Investment Facility (SNIF) in Cambodia (New York: New York University, Robert F. Wagner Graduate School of Public Service, 2013).

Preah Reach Kram(Cambodia, Law on Audit, 2000).

Royal Government of Cambodia (Cambodia, National Strategic Development Plan Update 2009-2013, 2009).

Royal Government of Cambodia (Cambodia, Sub-Decree on Decentralization of Powers, Roles and Duties to Commune/Sangkat Councils, 2002).

Royal Kram (Cambodia, Law on Administrative Management of the Capital, Provinces, Municipalities, Districts and Khans, 2008).

Seiha Heng, Sedara Kim and Sokbunthoeun So, Decentralized Governance in Hybrid Policy: Localization of Decentralization and Deconcentration(D&D) Reform in Cambodia (Cambodia: CDRI, 2011).

Tariq H. Niazi, Deconcentration and Decentralization Reforms in Cambodia: Recommendations for an Institutional Framework (Philippines: Asian Development Bank, 2011).

Tariq H. Niazi, Deconcentration and Decentralization Reforms in Cambodia: Recommendations for an Institutional Framework (Philippines: Asian Development Bank, 2011), 77-94.

UNDP(Cambodia: Amended Law on Election of Commune Council, 2006).

Vuthy Horng and David Craig, Accountability and Planning in Decentralized Cambodia (Cambodia: CDRI Working Paper 39, 2008).

World Bank Project Program(Cambodia, Cambodia's Seila Program: A Decentralized Approach to Rural Development and PovertyReduction, 2004), 1.


ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធទី១: ផែនការណ៍ការងារ និងថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំ២០១៤

The 2014 AWPB budget

PLANNED EXPENDITURES

2014 AWPB planned expenditures, financed through the basket fund, are budgeted at \$13,586,629. This is an increase of 28% over 2013. Including the IP3 extension and over the program's four years of implementation, planned expenditures reached \$59.21 Million as opposed to a figure of \$68.84 Million, as found in the IP3 document (i.e. 14% less than expected). Though operating at a somewhat reduced level and over a longer period of time, resources are considered adequate to produce most of the outputs identified in the IP3.



ប្រភព: ផែនការណ៍អភិវឌ្ឍន៍រយៈពេល៣ឆ្នាំបន្ត ក្នុងឆ្នាំ២០១៤ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ, ផែនការណ៍ការងារ និងថវិកាប្រចាំឆ្នាំ ២០១៤

ឧបសម្ព័ន្ធទី២ : ការចំណាយរបស់អនុ-កម្មវិធីទី១-៤

Table 1: Overview of Planned 2014 Expenditures

SP	A. Basket	% Basket	B. Earmarked	C. Fiscal Transfers	Total (A+B+C)	% Total
Sub-Program 1	\$4,835,299	35.59%	\$17,862,525	\$0	\$22,697,824	8.22%
Sub-Program 2	\$575,494	4.24%	\$4,740,820	\$0	\$5,316,314	1.93%
Sub-Program 3	\$356,820	2.63%	\$0	\$0	\$356,820	0.13%
Sub-Program 4	\$175,357	1.29%	\$5,004,044	\$233,863,704	\$239,043,105	86.59%
– Reform Activities	\$175,357		\$1,004,044	\$0	\$1,179,401	0.43%
– Fiscal Transfers	\$0		\$4,000,000	\$233,863,704	\$237,863,704	86.16%
Sub-Program 5	\$45,490	0.33%	\$139,000	\$0	\$184,490	0.07%
Sub-Program 6	\$120,520	0.89%	\$389,682	\$0	\$510,202	0.18%
SNAs (PC/DMK expenditures)	\$7,477,649	55.04%	\$491,328	\$0	\$7,968,978	2.89%
Total	\$13,586,629	100.00%	\$28,627,399	\$233,863,704	\$276,077,733	100.00%
%	4.92%		10.37%	84.71%	100.00%	

NOTE: ALL CALCULATIONS EXCLUDE IN KIND ACTIVITIES. FISCAL TRANSFERS ARE FINANCED BOTH BY THE RGC AND SIDA. SP1 EARMARKED FUNDS INCLUDE A \$125,000 CONTRIBUTION BY THE RGC TO NCCDS.

As can be seen above, earmarked expenditures remain 2.1 times as large as discretionary basket funded expenditures. Within the basket, about 55% of all funding goes to SNAs. Data for fiscal transfers is provided in table 2.

Table 2: Expected Fiscal Transfers 2014

Fund	Sida	RGC	Total
CS Fund	\$0	\$58,584,198	\$58,584,198
DM Fund	\$4,000,000	\$17,047,901	\$21,047,901
CP Budget	\$0	\$158,231,605	\$158,231,605
Total	\$4,000,000	\$233,863,704	\$237,863,704

ប្រភព: ផែនការណ៍អភិវឌ្ឍន៍រយៈពេល៣ឆ្នាំបន្ត ក្នុងឆ្នាំ២០១៤ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ, ផែនការណ៍ការងារ និងថវិកាប្រចាំឆ្នាំ ២០១៤

ឧបសម្ព័ន្ធទី៣: ស្ថានភាពហិរញ្ញវត្ថុ

Figure 3: Status /Progress of 2012 AWPB Outputs




Table 1: Financial Data (excluding fiscal transfers)

ITEM	BUDGET	EXPENDITURE	%
CENTRAL IMPLEMENTERS	\$10,972,723	\$10,289,758	93.8%
Sub Program 1 (NCDD-S)	\$4,320,152	\$4,120,911	95.4%
Sub Program 2 (MOI)	\$1,234,944	\$1,003,170	81.2%
Sub Program 3 (SSCS)	\$156,352	\$55,591	35.6%
Sub Program 4 (MEF)	\$4,838,137	\$4,832,047	99.9%
Sub Program 5 (MOP)	\$183,616	\$89,337	48.7%
Sub Program 6 (LEAGUE)	\$239,523	\$188,702	78.8%
PROVINCES/CAPITAL	\$8,371,334	\$8,041,447	96.1%
Banteay Meanchey	\$336,359	\$313,342	93.2%
Battambang	\$477,134	\$443,799	93.0%
Kampong Cham	\$609,931	\$609,241	99.9%
Kampong Chhnang	\$346,005	\$335,392	96.9%
Kampong Speu	\$381,363	\$359,485	94.3%
Kampong Thom	\$387,119	\$381,490	98.5%
Kampot	\$355,811	\$321,384	90.3%
Kandal	\$457,420	\$453,502	99.1%
Kep	\$162,739	\$145,259	89.3%
Koh Kong	\$277,403	\$263,970	95.2%
Kratie	\$297,811	\$284,794	95.6%
Mondul Kiri	\$260,167	\$261,153	98.1%
Oddar Meanchey	\$260,167	\$253,891	97.6%
Pailin	\$166,931	\$166,582	99.8%
Phnom Penh	\$379,176	\$372,925	98.4%
Preah Sihanouk	\$230,031	\$202,273	87.9%
Preah Vihear	\$310,807	\$306,074	98.5%
Prey Veng	\$504,275	\$498,747	98.9%
Pursat	\$291,600	\$288,577	99.0%
Ratanak Kiri	\$352,450	\$330,890	93.9%
Siemreap	\$448,748	\$399,369	89.0%
Stung Treng	\$285,103	\$275,225	96.5%
Svay Rieng	\$384,619	\$380,100	98.8%
Takeo	\$402,082	\$393,983	98.0%
Total	\$19,344,057	\$18,331,205	94.8%

ប្រភព: NCDD (ភ្នំពេញ: របាយការណ៍ការអនុវត្តប្រចាំឆ្នាំនៃផែនការណ៍អនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីខែ មករា ដល់ធ្នូ ឆ្នាំ ២០១២, ២០១៣), ទ.២។

ឧបសម្ព័ន្ធទី៤: ប្រភពមូលនិធិ

Table 27: Sources of funds

Source/Balance	Amount	% budget	% balance
1. Total available funds (budget)	\$19,344,057	100.00%	
1.1. Sida	\$17,518,070	90.56%	
1.2. UNICEF	\$1,690,717	8.74%	
1.3. UN Women	\$39,888	0.21%	
1.4. ADB	\$64,140	0.33%	
1.5. WB-OWSO	\$31,243	0.16%	
1.6. Other income (include c/f \$4,683.10)	\$4,784	0.02%	
2. Actual Expenditure	\$18,331,206		
3. Balance: Estimated Carry Over to 2013 (item 1- item 2)	\$1,012,851		100.00%
3.1. SIDA	\$658,721		65.04%
3.2. UNICEF	\$332,154		32.79%
3.3. UN Women	\$21,977		2.17%
3.4. ADB	\$0		0.00%
3.5. WB-OWSO	\$0		0.00%
3.6. Other income	\$4,784		0.47%

ប្រភព: NCDD (ភ្នំពេញ: របាយការណ៍ការអនុវត្តប្រចាំឆ្នាំនៃផែនការណ៍អនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីខែ មករា ដល់ធ្នូ ឆ្នាំ ២០១២, ២០១៣), ទ.៣៤។

ឧបសម្ព័ន្ធទី៥: ផែនការណ៍ការងារ និងថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំ ២០១៣

Table 1: The IP3 Basket Fund Budget over Time

Year	A. IP3 Budget	B. Actual Budget	% (B ÷ A)	* Reduction
2011	\$30,163,891	\$20,197,852	67%	
2012	\$21,639,356	\$14,797,116	68%	27%
2013	\$17,040,191	\$10,625,000	62%	29%
Total	\$68,843,438	\$45,619,968	66%	

* Reduction from previous year

Table 2: 2013 AWPB Budget Overview

CATEGORY	RGC	DPs	TOTAL	%
1. IP3 Program Contributions	\$65,019,568	\$14,500,000	\$79,519,568	35%
1.1. Basket Fund for SPs/SNAs	\$125,000	\$10,500,000	\$10,625,000	5%
1.2. CS Fund	\$50,473,580		\$50,473,580	22%
1.3. DM Fund	\$14,420,988	\$4,000,000	\$18,420,988	8%
2. Earmarked	\$963,262	\$16,820,610	\$17,783,872	8%
3. In-Kind		\$4,891,465	\$4,891,465	2%
4. PC Budget	\$124,001,234		\$124,001,234	55%
TOTAL (1+2+3+4)	\$189,984,064	\$36,212,075	\$226,196,139	100%

Table 3: DP Source of Funds

FUNDING SOURCE	PROGRAM	EARMARKED	IN-KIND	TOTAL
Sweden/SIDA	\$11,500,000			\$11,500,000
EU	\$3,000,000			\$3,000,000
ADB/PPTA		\$403,000		\$403,000
ADB/DPFSM		\$1,500,000		\$1,500,000
EU-SPACE			\$1,500,000	\$1,500,000
Japan/JICA-PILAC			\$913,409	\$913,409
UNDP			\$944,056	\$944,056
AusAid			\$500,000	\$500,000
UNICEF		\$1,125,690	\$1,034,000	\$2,159,690
UNCDF		\$547,450		\$547,450
UNFPA		\$343,789		\$343,789
UN/Women		\$54,000		\$54,000
ADB/TS-PRSDP		\$6,250,691		\$6,250,691
WB-OWSO		\$1,740,392		\$1,740,392
WB-LASED		\$4,855,598		\$4,855,598
TOTAL	\$14,500,000	\$16,820,610	\$4,891,465	\$36,212,075

ប្រភព: NCDD (ភ្នំពេញ: របាយការណ៍ការអនុវត្តប្រចាំឆ្នាំនៃផែនការណ៍អនុវត្តរយៈពេល៣ឆ្នាំ ចាប់ពីខែ មករា ដល់ធ្នូ ឆ្នាំ ២០១២, ២០១៣), ទ.៤។